

អំពីប្រាក់ឧបត្ថម្ភដែលឪពុកឬម្តាយតែម្នាក់អាចទទួលបាន

ひとり親の方が受けられる手当等について



ខេត្តស៊ីសង្កាត់ប្រៃសណីយ៍កម្ពុជា 0467-70-5682

綾瀬市外国語通訳コールセンター TEL 0467-70-5682

អំពីប្រាក់ឧបត្ថម្ភដែលឪពុកឬម្តាយតែម្នាក់អាចទទួលបាន

1 ប្រាក់ឧបត្ថម្ភកូន (អាណាព្យាបាលទាំងអស់ដែលចិញ្ចឹមកូនគឺអាចទទួលបាន)

អាណាព្យាបាលដែលចុះបញ្ជីស្នាក់នៅក្នុងទីក្រុងអាយាសិ ហើយមានកូនមុនបញ្ចប់ថ្នាក់អនុវិទ្យាល័យ (រហូតដល់ចប់អនុវិទ្យាល័យឆ្នាំទី3) គឺមានអាចទទួលបាន។ មានការកម្រិតប្រាក់ចំណូល។ ចាប់ពីឆ្នាំ2022គឺជាគោលមិនចាំបាច់ដាក់លិខិតបច្ចុប្បន្នភាពទេ។ (មានករណីចាំបាច់សម្រាប់មនុស្សមួយផ្នែក)។ ការសាកសួរនិងបែបបទ សូមទាក់ទង ផ្នែកអនាគតកុមារ 0467-70-5682

(ខលសិនជ័របកប្រែភាសាបរទេសទីក្រុងអាយាសិ)

2 ប្រាក់ឧបត្ថម្ភចិញ្ចឹមកូន

អាណាព្យាបាលនៃក្មេងចាប់ពីថ្ងៃដែលមានអាយុគ្រប់18ឆ្នាំ រហូតដល់ថ្ងៃ31ខែមិនាដំបូង (អាយុក្រោម20ឆ្នាំសម្រាប់ក្មេងពិការ) អាចទទួលបាន។ មានការកម្រិតប្រាក់ចំណូល។ តម្រូវឱ្យដាក់លិខិតបច្ចុប្បន្នភាពក្នុងខែសីហាព្រំឆ្នាំ ហើយយើងធ្វើការសិក្សាប្រាក់ចំណូលជាដើម។

ការសាកសួរនិងបែបបទ សូមទាក់ទង ផ្នែកអនាគតកុមារ 0467-70-5682

(ខលសិនជ័របកប្រែភាសាបរទេសទីក្រុងអាយាសិ)

3 ឧបត្ថម្ភថ្លៃព្យាបាលគ្រួសារមានឪពុកឬម្តាយតែម្នាក់

ក្មេងចាប់ពីថ្ងៃដែលមានអាយុគ្រប់18ឆ្នាំ រហូតដល់ថ្ងៃ31ខែមិនាដំបូង (អាយុក្រោម20ឆ្នាំសម្រាប់ក្មេងពិការ) និងអាណាព្យាបាលក្មេងនោះ អាចទទួលបាន។ ថ្លៃព្យាបាលក្នុងចំណែកធានារ៉ាប់រងពិនិត្យព្យាបាលនិងមិនគិតថ្លៃទេ។មានការកម្រិតប្រាក់ចំណូលដូចគ្នានឹងប្រាក់ឧបត្ថម្ភចិញ្ចឹមកូន។

ការសាកសួរនិងបែបបទ សូមទាក់ទង ផ្នែកអនាគតកុមារ 0467-70-5682

(ខលសិនជ័របកប្រែភាសាបរទេសទីក្រុងអាយាសិ)

4 ឧបត្ថម្ភថ្លៃសិក្សាកូនក្នុងគ្រួសារមានឪពុកឬម្តាយតែម្នាក់

អាណាព្យាបាលដែលរស់នៅក្នុងទីក្រុងអាយាសិចាប់ពី1ឆ្នាំឡើងគិតត្រឹមថ្ងៃ1ខែមេសា ហើយមានកូនចូលរៀនសាលាបឋម/អនុវិទ្យាល័យ ឬចូលរៀននិងកំពុងសិក្សានៅវិទ្យាល័យ អាចទទួលបាន។ មានការកម្រិតប្រាក់ចំណូល។ ការសាកសួរនិងបែបបទ សូមទាក់ទង ផ្នែកអនាគតកុមារ 0467-70-5682

(ខលសិនជ័របកប្រែភាសាបរទេសទីក្រុងអាយាសិ)

ひとり親の方が受けられる手当等について

1 児童手当（子どもを養育している全ての保護者が対象）

綾瀬市に住民登録のある、中学校修了前（中学校3年生修了まで）の子どもの保護者が対象。所得制限があります。令和4年度から現況届の提出が原則不要となりました。（一部の方は、必要な場合があります。）

お問い合わせ・お手続きは、こども未来課。 0467-70-5682
（綾瀬市外国語通訳コールセンター）

2 児童扶養手当

18歳に達する日以後の最初の3月31日までの間にある子ども（障がい児の場合は20歳未満）の保護者が対象。所得制限があります。毎年8月に現況届を提出していただき、所得等の審査をします。

お問い合わせ・お手続きは、こども未来課。 0467-70-5682
（綾瀬市外国語通訳コールセンター）

3 ひとり親家庭等医療費助成

18歳に達する日以後の最初の3月31日までの間にある子ども（障がい児の場合は20歳未満）と、その保護者が対象。保険診療分の医療費が無料になります。児童扶養手当と同等の所得制限があります。

お問い合わせ・お手続きは、こども未来課。 0467-70-5682
（綾瀬市外国語通訳コールセンター）

4 ひとり親家庭等児童就学援助

4月1日現在で綾瀬市に1年以上住んでいて、小・中学校の入学、高等学校の入学・在学の子どもの保護者が対象。所得制限があります。

お問い合わせ・お手続きは、こども未来課。 0467-70-5682
（綾瀬市外国語通訳コールセンター）

5 ប្រព័ន្ធអាហារូបករណ៍ទីក្រុងអាយាសិ (សម្រាប់អាណាព្យាបាលទាំងអស់រួមទាំងឪពុកឬម្តាយតែម្នាក់ឯងអាចទទួល និងមានការកម្រិតប្រាក់ចំណូល)

សម្រាប់អ្នករស់នៅក្នុងក្រុងដែលខ្វះខាតលទ្ធភាពសេដ្ឋកិច្ចបន្តសិក្សានៅវិទ្យាល័យ។ ទឹកប្រាក់ផ្តល់ឱ្យខុសគ្នារវាងវិទ្យាល័យរដ្ឋ និងវិទ្យាល័យឯកជន។ ការដាក់ពាក្យមាន២លើកក្នុង១ឆ្នាំហើយផ្តល់ឱ្យក្នុងខែមេសានិងខែធ្នូ។ ពេលវេលាដាក់ពាក្យខុសគ្នា។

ការសាកសួរនិងបែបបទ សូមទាក់ទង **ផ្នែកអប់រំសាលា 0467-70-5682**
(ខលសិនជំរកប្រែភាសាបរទេសទីក្រុងអាយាសិ)

6 ប្រព័ន្ធខបត្តិការសិក្សា (សម្រាប់អាណាព្យាបាលទាំងអស់រួមទាំងឪពុកឬម្តាយតែម្នាក់ឯងអាចទទួល និងមានការកម្រិតប្រាក់ចំណូល)

អាណាព្យាបាលនៃកូនសិស្សដែលកំពុងសិក្សានៅសាលាបឋមឬអនុវិទ្យាល័យរបស់ទីក្រុងអាយាសិ ឬរស់នៅក្នុងក្រុងហើយ កំពុងសិក្សានៅសាលាបឋមឬអនុវិទ្យាល័យរដ្ឋឬឯកជន អាចទទួល។ យើងខបត្តិម្តងថ្លៃសម្ភារៈសិក្សា និងថ្ងៃអាហារក្នុងសាលាជាដើម។

ការសាកសួរនិងបែបបទ សូមទាក់ទង **ផ្នែកអប់រំសាលា 0467-70-5682**
(ខលសិនជំរកប្រែភាសាបរទេសទីក្រុងអាយាសិ)

7 ប្រព័ន្ធផ្សេងទៀត

7.1 ការលើកលែងថ្លៃទឹក

ពេលអ្នកដាក់ពាក្យប្រាក់ខបត្តិម្តងចិញ្ចឹមកូនលើកដំបូង យើងដាក់ពាក្យជំនួសឱ្យ។ (ប្រព័ន្ធលើកលែងអនុវត្តដោយរដ្ឋករទឹកខេត្ត) យើងលើកលែងថ្លៃគោល និងទឹកប្រាក់ស្មើនឹងពន្ធការប្រើប្រាស់នោះ។ ពេលផ្លាស់ប្តូរទីលំនៅ និងពេលលែងទទួលបានការលើកលែង សូមសាកសួរមករដ្ឋករទឹកគ្រប់គ្រងដោយផ្ទាល់។

ទំនាក់ទំនង **ការិយាល័យរដ្ឋករទឹកអិប៊ីណា 046-234-4111**

7.2 ការទិញចុះថ្លៃនូវកាតរថភ្លើងធ្វើដំណើរមកធ្វើការ

អ្នកដែលកំពុងទទួលប្រាក់ខបត្តិម្តងចិញ្ចឹមកូន អាចទិញកាតរថភ្លើងធ្វើដំណើរមកធ្វើការ ដោយបញ្ចុះថ្លៃ។ ត្រូវមានលិខិតបញ្ជាក់លក្ខណៈសម្បត្តិជាក់លាក់។ បែបបទនៃលិខិតនេះគឺសូមយកមកច្រកទទួលនូវ ①រូបថតសំគាល់ខ្លួន3x4cm(ថតក្នុង៦ខែ) ②លិខិតបញ្ជាក់ប្រាក់ខបត្តិម្តងចិញ្ចឹមកូន និង③ត្រាសមីខ្លួន។ ការសាកសួរនិងបែបបទ សូមទាក់ទង **ផ្នែកអនាគតកុមារ 0467-70-5682**

(ខលសិនជំរកប្រែភាសាបរទេសទីក្រុងអាយាសិ)

5 綾瀬市奨学金制度（ひとり親を含む全ての保護者が対象・所得制限あり）

経済的な理由で、高等学校での修学が困難な市内在住の方が対象です。
国公立の高等学校と、私立の高等学校では給付金額が違います。
申請は、年2回、4月・10月に給付が開始され、申請時期が異なります。

お問い合わせ・お手続きは、学校教育課。 0467-70-5682
（綾瀬市外国語通訳コールセンター）

6 就学援助制度（ひとり親を含む全ての保護者が対象・所得制限あり）

綾瀬市立の小・中学校に在籍または、市内在住で、国公私立小・中学校に在籍している児童生徒の保護者が対象です。学用品費・給食費等の援助をします。

お問い合わせ・お手続きは、学校教育課。 0467-70-5682
（綾瀬市外国語通訳コールセンター）

7 その他の制度

7.1 水道料金の減免

初めて児童扶養手当を申請されたときに、代理で申請をします。（県の水道局が行っている減免制度のため）基本料金と、その消費税相当額を減免。転居や減免の対象とならなくなったときは、直接管轄の水道局へお問い合わせください。

お問い合わせは、海老名水道営業所。 046-234-4111

7.2 JRの通勤定期券の割引購入

児童扶養手当を受給されている方が、通勤定期券を割引で購入できます。特定者資格証明書の交付が必要です。交付の手続きには、
①3×4cmの証明用写真（6ヶ月以内撮影）②児童扶養手当証書③印鑑
以上を窓口にお持ち下さい。

お問い合わせ・お手続きは、こども未来課。 0467-70-5682
（綾瀬市外国語通訳コールセンター）

7.3 ការផ្តល់អាទិភាពអត្រាជាប់ពេលដាក់ពាក្យលំនៅដ្ឋានខេត្ត

ឪពុកឬម្តាយតែម្នាក់នឹងត្រូវបានផ្តល់អាទិភាពអត្រាជាប់ ពេលដាក់ពាក្យលំនៅដ្ឋានខេត្ត។

សូមសាកសួរមក ផ្នែកគ្រប់គ្រងចូលស្នាក់នៅ នាយកដ្ឋានលំនៅដ្ឋានខេត្ត ការិយាល័យគ្រប់គ្រងលំនៅដ្ឋានខេត្ត កណ្តាលភ្នំពេញ។

045-311-8105

7.4 ប្រាក់ឧបត្ថម្ភវិទ្យាល័យឯកជន(សម្រាប់អាណាព្យាបាលទាំងអស់ដែលបំពេញលក្ខខណ្ឌ)

ឧបត្ថម្ភថ្លៃសិក្សាចំពោះគ្រួសារដែលមានកូនសិក្សានៅវិទ្យាល័យឯកជន។

មានការកម្រិតប្រាក់ចំណូល។

ព័ត៌មាននិងបែបបទមាននៅ សាលាកំពុងសិក្សាឬផ្នែកលើកកម្ពស់ការសិក្សាឯកជននៃខេត្តកណ្តាលភ្នំពេញ។

045-210-3793

7.5 ប្រាក់ឧបត្ថម្ភការសិក្សានៅវិទ្យាល័យខេត្ត(សម្រាប់អាណាព្យាបាលទាំងអស់ដែលបំពេញលក្ខខណ្ឌ)

ឧបត្ថម្ភថ្លៃសិក្សាចំពោះគ្រួសារដែលមានកូនសិក្សានៅវិទ្យាល័យខេត្ត។

មានការកម្រិតប្រាក់ចំណូល។

ព័ត៌មាននិងបែបបទមាននៅ សាលាកំពុងសិក្សាឬផ្នែកហិរញ្ញវត្ថុ នាយកដ្ឋានរដ្ឋបាល ការិយាល័យអប់រំនៃខេត្តកណ្តាលភ្នំពេញ។

045-210-8251

7.6 អាហារូបករណ៍(សម្រាប់អាណាព្យាបាលទាំងអស់ដែលបំពេញលក្ខខណ្ឌ)

មានប្រព័ន្ធដែលផ្តល់ប្រាក់ឧបត្ថម្ភដែលមិនចាំបាច់សងមកវិញ សម្រាប់ការចំណាយលើការអប់រំក្រៅពីថ្លៃសិក្សា សម្រាប់គ្រួសារដែលមានសិស្សវិទ្យាល័យជាដើម ដែលកំពុងទទួលបានការគាំពារជីវភាព ឬត្រូវបានលើកលែងពន្ធលើភាគរយប្រាក់ចំណូលក្នុងពន្ធកូមិយ៉ូសង្កាត់ក្រុងខណ្ឌ។

ព័ត៌មាននិងបែបបទមាននៅ សាលាកំពុងសិក្សាឬផ្នែកហិរញ្ញវត្ថុ នាយកដ្ឋានរដ្ឋបាល ការិយាល័យអប់រំនៃខេត្តកណ្តាលភ្នំពេញ។

045-210-8251



7.3 県営住宅申込時の当選率優遇

ひとり親の方が、県営住宅を申し込むときに当選率が優遇されます。

お問い合わせは、神奈川県住宅営繕事務所・県営住宅部・入居管理課。
045-311-8105

7.4 私立高校補助金（条件を満たす全ての保護者が対象）

私立高校に通学するお子さんがいる家庭に、学費の補助があります。
所得制限があります。

お問い合わせ・お手続きは、在学する学校、又は神奈川県・私学振興課。
045-210-3793

7.5 県立高校・就学支援金（条件を満たす全ての保護者が対象）

県立高校に通学するお子さんがいる家庭に、学費等の補助があります。
所得制限があります。

お問い合わせ・お手続きは、在学する学校、又は神奈川県・教育局行政部財務課。
045-210-8251

7.6 奨学給付金（条件を満たす全ての保護者が対象）

生活保護を受けているか、市町村民税の所得割が非課税で、高校生等がいる世帯を対象に、授業料以外の教育費について、返還の必要のない給付金を支給する制度があります。

お問い合わせ・お手続きは、在学する学校、又は神奈川県・教育局行政部財務課。
045-210-8251



8 គ្រោងអទិភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ហេឡូវើក មានរៀបចំគ្រោងអទិភាពសម្រាប់គ្រួសារដែលមានឪពុកឬម្តាយតែម្នាក់។ ក្នុងមុខជំនាញនៃការបណ្តុះបណ្តាលវិជ្ជាជីវៈណាក៏ដោយ ក៏មានគ្រោងអទិភាពតិចតួចដែរ។

សូមប្រឹក្សានឹង ហេឡូវើកយ៉ាម៉ាតុ។ **046-260-8609**

9 Mothers Hello Work, Mothers Corner

នៅហេឡូវើក អ្នកអាចប្រឹក្សាពីកូនៗ និងកន្លែងខ្លះមានKid Corners។ ចំពោះអ្នកចង់ឆាប់ចូលធ្វើការងារ យើងក៏មានការប្រឹក្សាពីការងារដែលជាទម្រង់កក់ទុកមុន។

សូមប្រឹក្សានឹង ហេឡូវើកយ៉ាម៉ាតុ។ **046-260-8609**

10 ការលើកលែងពន្ធ(លើកលែងចំពោះឪពុកឬម្តាយតែម្នាក់)

ចំពោះអ្នកដែលមានត្រូវនឹងលក្ខខណ្ឌខាងក្រោម អាចទទួលបានការលើកលែងពន្ធប្រាក់ចំណូលនិងពន្ធស្នាក់នៅ

ប្រាក់ចំណូលសរុប	ទំនាក់ទំនងអាពាហ៍ពិពាហ៍	ប្រភេទពន្ធ	កំពុងចិញ្ចឹមកូន (*1)	កំពុងចិញ្ចឹមក្រៅពីកូន	គ្មានគ្រួសារសាច់ញាតិចិញ្ចឹម
ប្រាក់ចំណូលប្រចាំឆ្នាំ 5លានយ៉េនចុះ	ស្លាប់	ពន្ធចំណូល	35 ម៉ឺនយ៉េន	27 ម៉ឺនយ៉េន	27 ម៉ឺនយ៉េន(*2)
		ពន្ធស្នាក់នៅ	30 ម៉ឺនយ៉េន	26 ម៉ឺនយ៉េន	26 ម៉ឺនយ៉េន
	លែងលះ	ពន្ធចំណូល	35 ម៉ឺនយ៉េន	27 ម៉ឺនយ៉េន	គ្មាន
		ពន្ធស្នាក់នៅ	30 ម៉ឺនយ៉េន	26 ម៉ឺនយ៉េន	គ្មាន
មិនទាន់រៀបការ	ពន្ធចំណូល	35 ម៉ឺនយ៉េន	គ្មាន	គ្មាន	
	ពន្ធស្នាក់នៅ	30 ម៉ឺនយ៉េន	គ្មាន	គ្មាន	

(*1) ប្រាក់ចំណូលប្រចាំឆ្នាំ ក្រោម48ម៉ឺនយ៉េន (*2) សម្រាប់ការលើកលែងចំពោះពោះបូមម៉ាយដូចពីមុន

សូមសាកសួរនិងប្រឹក្សាមក អ្នកទទួលបន្ទុកពន្ធពលរដ្ឋ ផ្នែកជាប់ពន្ធ។ **0467-70-5611**
(ខលសិនផ័របកប្រែភាសាបរទេសទីក្រុងអាហាសិ)

8 職業訓練の優先枠

ハローワークの職業訓練は、ひとり親家庭の方の優先枠が設けてあります。どの職業訓練のコースにも若干の優先枠があります。

ご相談は、ハローワーク大和。 046-260-8609

9 マザーズ・ハローワーク、マザーズコーナー

ハローワークの中には、お子さん同伴で相談が出来たり、キッズコーナーがあるところがあります。早期就職を目指す方には、予約制の職業相談もあります。

お問い合わせ・ご相談は、ハローワーク大和。046-260-8609

10 税金の控除（ひとり親控除）

以下の要件に該当する方は、所得税・住民税の控除を受けることが出来ます。

合計所得	配偶関係	税の種類	子を扶養している（※1）	子以外を扶養している	扶養親族なし
年間所得 500万円以下	死別	所得税	35万円	27万円	27万円（※2）
		住民税	30万円	26万円	26万円
	離別	所得税	35万円	27万円	なし
		住民税	30万円	26万円	
	未婚	所得税	35万円	なし	なし
		住民税	30万円		

（※1）年間所得48万円未満 （※2）従来通り寡婦控除の対象

お問い合わせ・ご相談は、課税課・市民税担当。0467-70-5682
（綾瀬市外国語通訳コールセンター）

11 ជំនួយសំដៅរក្សាថ្លៃចិញ្ចឹមកូន

ប្រសិនបើអ្នកកំពុងពិចារណាពីការលែងលះ ប៉ុន្តែមិនដឹងពីរបៀបដើម្បីរក្សាថ្លៃចិញ្ចឹមកូន ឬប្រសិនបើអ្នកបានលែងលះគ្នាហើយ ប៉ុន្តែមិនទាន់សម្រេចថ្លៃចិញ្ចឹមកូនទេ យើងផ្តល់ជំនួយប្រឹក្សាសំដៅរក្សាថ្លៃចិញ្ចឹមកូន។

•ប្រាក់ឧបត្ថម្ភលើកកម្ពស់ការរៀបចំលិខិតសារការី ទាក់ទងនឹងថ្លៃចិញ្ចឹមកូន

ទាក់ទងនឹងថ្លៃចិញ្ចឹមកូន យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយដែលជាបន្ទុករបស់សមីជននៅពេលរៀបចំលិខិតសារការី និងលិខិតសម្របសម្រួលនៅការិយាល័យសារការីសាធារណៈ ឬគុណការគ្រួសារ។ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង និងបានធ្វើលិខិតសារការីទាក់ទងនឹងថ្លៃចិញ្ចឹមកូន ចាប់ពីថ្ងៃ1ខែមេសាឆ្នាំ2022, អ្នកដែលទទួលបានប្រាក់ឧបត្ថម្ភចិញ្ចឹមកូន ដោយចំនួនប្រាក់ឧបត្ថម្ភត្រឹម3ម៉ឺនយ៉េន ឬអ្នកមានកម្រិតប្រាក់ចំណូលប្រហាក់ប្រហែល។

•ប្រាក់ឧបត្ថម្ភលើកកម្ពស់ការធានាទាក់ទងនឹងថ្លៃចិញ្ចឹមកូន

ទាក់ទងនឹងថ្លៃចិញ្ចឹមកូន, ពេលបានចុះកិច្ចសន្យាធានាជាមួយក្រុមហ៊ុនធានា យើងនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃធានាដែលជាបន្ទុករបស់សមីជន។ សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង និងបានចុះកិច្ចសន្យាធានាទាក់ទងនឹងថ្លៃចិញ្ចឹមកូន ចាប់ពីថ្ងៃ1ខែមេសាឆ្នាំ2022, អ្នកដែលទទួលបានប្រាក់ឧបត្ថម្ភចិញ្ចឹមកូន ដោយចំនួនប្រាក់ឧបត្ថម្ភត្រឹម5ម៉ឺនយ៉េន(ថ្លៃធានាលើកដំបូងក្នុងកិច្ចសន្យាធានា) ឬអ្នកមានកម្រិតប្រាក់ចំណូលប្រហាក់ប្រហែល។

គួរបញ្ជាក់ថាអ្នកដែលបានធ្វើលិខិតសារការីមុនខែមេសាឆ្នាំ2022 និងអ្នកដែលបានចុះកិច្ចសន្យាធានាទាក់ទងនឹងថ្លៃចិញ្ចឹមកូន មិនត្រូវទទួលបានប្រាក់ឧបត្ថម្ភខាងលើទេ។

យើងទទួលបានការប្រឹក្សាតាមរយៈទូរសព្ទ សម្ភាសន៍ និងអ៊ីម៉ែល។ (ចំពោះសម្ភាសន៍ សូមទាក់ទងយើងមុន)



បុគ្គលិកប្រឹក្សាទូទៅចំពោះឪពុកម្តាយតែម្នាក់ ទទួលបានការប្រឹក្សានិងការដាក់ពាក្យ។

ការកក់ប្រឹក្សានិងការប្រឹក្សាតាមទូរសព្ទ ផ្នែកអនាគតកុមារ។ 0467-70-5682

(ខលសិនធីរបកប្រែភាសាបរទេសទីក្រុងអាសាយ)

E-mail: wm705664@city.ayase.kanagawa.jp

11 養育費確保に向けた支援

離婚を考えているが養育費の確保の仕方がわからない、離婚したが養育費の取り決めをしていない方に、養育費確保に向けた相談等の支援を行っています。

・養育費に係る公正証書等作成促進補助金

養育費について、公証役場や家庭裁判所で公正証書や調停調書を作成した際に、本人が負担した経費に対し補助金を交付します。

市内在住で令和4年4月1日以降に養育費に係る公正証書等を作成した方。助成金額は上限3万円で、児童扶養手当の受給者または、同等の所得水準の方が対象となります。

・養育費に係る保証促進補助金

養育費について、保証会社と保証契約を締結した際に、本人が負担した保証料に対し補助金を交付します。

市内在住で令和4年4月1日以降に養育費に係る保証契約を締結した方。助成金額は上限5万円（保証契約の初回保証料）で、児童扶養手当の受給者、又は同等の所得水準の方が対象となります。

なお、令和4年4月以前に公正証書等作成した方や、養育費に係る保証契約を締結した方は、上記の補助金の対象にはなりません。

電話・面接・Eメールでの相談を受け付けています。（面接の場合、事前にご連絡ください）



ご相談・申請は、ひとり親総合相談員が承ります。

相談予約・電話相談は、こども未来課。 0467-70-5682
(綾瀬市外国語通訳コールセンター)

E-mail: wm705664@city.ayase.kanagawa.jp

12 ការប្រឹក្សាចំពោះឪពុកម្តាយតែម្ខាង (ចំពោះអ្នកកំពុងពិចារណាការលែងលះ ក៏អាចប្រឹក្សាបានដែរ)

- កំពុងពិចារណាលែងលះ តែមិនដឹងចាប់ផ្តើមពីណា
- បានលែងលះដោយមិនបានកំណត់ថ្លៃចិញ្ចឹមកូន តែចង់ឱ្យគេបង់
- ការនិយាយគ្នារៀងលែងលះ មិនទៅរលូន, ចង់រកវិធីផ្សេង
- ចង់បានប្រាក់កម្ចី ដោយសារប្រាក់បម្រុងអប់រំសម្រាប់ការបន្តសិក្សារបស់កូន មិនគ្រប់

យើងទទួលប្រឹក្សាការលំបាកទាំងនេះ ហើយជួយរកដំណោះស្រាយ។

សម្រាប់បញ្ហាផ្លូវច្បាប់ យើងនឹងណែនាំអ្នកទៅកាន់ការប្រឹក្សាច្បាប់របស់ទីក្រុង និងJLSC(Houterasu) ។ល។

បុគ្គលិកប្រឹក្សាទូទៅសម្រាប់ឪពុកម្តាយតែម្ខាង និងបុគ្គលិកជួយម្តាយកូន/ឪពុកកូនឱ្យម្ចាស់ការ ទទួលការប្រឹក្សា។

ការប្រឹក្សាជាគោលគឺ"ធ្វើការរកកំ"។ យើងក៏ទទួលការប្រឹក្សាតាមទូរសព្ទផងដែរ។

ការរកកំប្រឹក្សានិងប្រឹក្សាតាមទូរសព្ទ ផ្នែកអនាគតកុមារ។ 0467-70-5682

(ខលសិនជំរកប្រែភាសាបរទេសទីក្រុងអាយាសិ)

E-mail: wm705664@city.ayase.kanagawa.jp

※ទៅតាមខ្លឹមសារប្រឹក្សាតាមម៉ែលខ្លះ យើងមិនអាចឆ្លើយតបបានឡើយ សូមអធ្យាស្រ័យ។

< ការណែនាំអំពីម៉ោងពេលទទួលប្រឹក្សា >

បុគ្គលិកជួយម្តាយកូន/ឪពុកកូនឱ្យម្ចាស់ការ ចំនួនដល់ព្រហស្បតិ៍ 9:15-17:00 (លើកលែង12:15-13:00)

បុគ្គលិកប្រឹក្សាទូទៅសម្រាប់ឪពុកម្តាយតែម្ខាង អង្គារដល់សុក្រ 9:15-17:00 (លើកលែង12:15-13:00)



ប្រាក់ឧបត្ថម្ភនិងប្រព័ន្ធនេះ រៀបចំនៅខែមេសាឆ្នាំ2022។ អាចមានការកែសម្រួលដោយពុំមានជូនដំណឹងមុន។ យើងនឹងអាចដេតតាមលំដាប់លំដោយ ចំពោះព័ត៌មានលម្អិតសូមទាក់ទងមកផ្នែកទទួលបន្ទុក។

12 ひとり親の方の相談（離婚を考えている方もご相談いただけます）

- ・離婚を考えているが、何から始めれば良いか分からない
- ・養育費の取り決めをせずに離婚したが、今からでも払ってほしい
- ・離婚の話し合いがうまくいかないので別の方法を検討したい
- ・子どもの進学で教育資金が足りないので貸付を受けたい

このようなお困りごとをお伺いし、解決するためのお手伝いをいたします。
法律的なことは、市の法律相談・法テラス等をご案内させていただきます

ご相談は、ひとり親総合相談員、母子・父子自立支援員が承ります。

相談は、原則【予約制】となっております。電話での相談も承っています。

相談予約・電話相談は、こども未来課。 0467-70-5682

（綾瀬市外国語通訳コールセンター）

E-mail : wm705664@city.ayase.kanagawa.jp

※なお、メール相談の内容によりましては、お答えいたしかねることもございますので、ご了承ください。

<相談受付時間等のご案内>

母子・父子自立支援員 月～木 9:15～17:00 (12:15～13:00 除く)

ひとり親総合相談員 火～金 9:15～17:00 (12:15～13:00 除く)



この手当・制度等は、令和4年4月現在のものです。予告なく改定する場合があります。順次更新いたしますが、詳細は担当課にお尋ねください。